



ក្រសួងការសំគាល់ នគរបាលក្រសួង  
នាយកដ្ឋានស្ថិតិយវិទ្យាយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម

## បច្ចេកទេស ជាំដីណាំជាំទ្វូងធ្ងាត់



ក្រោមចំណែម: នាយកដ្ឋានស្ថិតិយវិទ្យាយកសិកម្ម សហការជាមួយនាយកដ្ឋានសាករប្បកម្ម និង  
ជំនាញមន្ត្រី នាយកដ្ឋានការពារជំនាញ អនាម័យ និងនូវតាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម  
ឧបត្ថម្ភរាយខោះទុក ក្រសួងកសិកម្ម ភ្នំពេញ និងសាធារណៈ



ស៊ីវនេ

ស្តីពី

ជំណានជំឆ្លួចប្រា

ត្រូវបង់បោយ

នាយកដ្ឋានធ្វើព្យាយកសិកម្ម សហការជាមួយ

នាយកដ្ឋានសាករយ្យកម្ម និងជំណានជំឆ្លួចប្រា

ជំណានជំឆ្លួចប្រា និងភូតតាមអនាមីយ នៅអគ្គនាយកដ្ឋានកសិកម្ម

លោក ស៊ីវនេ ចំនួន ២០០០ ច្បាប់

ឧបន្ទាល់ការដោះពុម្ពជាយ: ក្រសួងកសិកម្ម ភ្នោះប្រមាណ និងនេសាង

ក្រសួងកសិកម្មជាយ: នាយកដ្ឋានធ្វើព្យាយកសិកម្ម





# សមាសភាពចុប្បន្នបំណោគជនិតសេវាទេស

## ស្តីពីចំណាំចំណ្វើច្បាប់

### I. ទីប្រើក្សាផ្លូវយោបល់:

១. ងកឧត្តមបណ្តិត	<b>ឯក នាយ</b>	ប្រពិភីរដ្ឋាកិច្ចកម្មជាន់ទូលបន្ទុកជាអត្ថនាយក នៃអត្ថនាយកដ្ឋានកសិកម្ម
២. បណ្តិត	<b>ថែះ មិត្ត</b>	នាយកដ្ឋានធ្វើឱ្យជាយកសិកម្ម
៣. បណ្តិត	<b>ផ្សែន សុខា</b>	នាយកដ្ឋានសាករប្រកម្ម និងជំណាយជំរួល
៤. លោក	<b>គីម ចាញ់</b>	នាយកដ្ឋានធ្វើឱ្យជាយកសិកម្ម។

### II. អ្នករៀបរាប់:

១. លោក	<b>ជាន ទឹក</b>	នាយកដ្ឋានធ្វើឱ្យជាយកសិកម្ម។
--------	----------------	-----------------------------

### III. អ្នកស្រាវជ្រាវ:

ក្រុមអ្នកបច្ចេកទេសស្ថានីយ៍ពិសោធន៍យុជបន្ទុករាលកោះ។

### IV. ក្រុមការងារគ្រប់គ្រងឯកសារ:

១. លោក	<b>ឡេខ ស៊ែន</b>	នាយកដ្ឋានសាករប្រកម្ម និងជំណាយជំរួល
២. លោក	<b>ជាន បុរី</b>	នាយកដ្ឋានសាករប្រកម្ម និងជំណាយជំរួល
៣. លោក	<b>គីម ចាញ់</b>	នាយកដ្ឋានការពារជំណាយជំរួល អនាម័យនិងកុំតាមអនាម័យ
៤. លោក	<b>ហុន វឌី</b>	នាយកដ្ឋានធ្វើឱ្យជាយកសិកម្ម
៥. លោក	<b>ស្រែល បុណ្ណី</b>	នាយកដ្ឋានធ្វើឱ្យជាយកសិកម្ម។





## មាតិកា

ទំព័រ

I. ស្ថានភាពទូទៅ.....	១
II. សារ: សំខាន់របស់ជំឡុងដ្ឋាតា.....	៣
III. លក្ខណៈរុបសាស្ត្រជំណាក់ជំឡុងដ្ឋាតា.....	៥
១. រដ្ឋវិកាលជាមុំដុះ.....	៥
IV. ពួនជំឡុងដ្ឋាតា.....	៨
១. ពួនលោក.....	៨
២. ពួនហាផី.....	៩
៣. ពួនត្រួយស្វាយ.....	៩
៤. ពួនគេនាងឱ្យ.....	៩
V. លក្ខណៈរក្សាទុកដ្ឋាន.....	១០
VI. បច្ចេកទេសជាមុំដុះ.....	១០
១. ការធ្វើសវិសដី.....	១០
២. ការធ្វើដី.....	១១
៣. ការធ្វើសវិសទងសម្រាប់ជា.....	១១
៤. ការរក្សាទុណិទុកសម្រាប់ជា.....	១២
៥. វិធីជា.....	១២
VII. ការថែទាំ.....	១៣
១. ការស្រាចស្រាត.....	១៤
២. ការជាក់ដីបំបឹងលើជំណាក់ជំឡុងដ្ឋាតា.....	១៤
VIII. អំពើជីវិសត្វលិត.....	១៥
១. អំពើជីវិសត្វលិត.....	១៥
២. អំពើសត្វលិតលើជំណាក់ជំឡុងដ្ឋាតា.....	១៥
IX. ការប្រមូលផល.....	១៥





# ជំរាប់ជំនួយដ្ឋាន

## I. សាខាសាច្របែវះ

នៅប្រទេសកម្ពុជា កសិករនិយមដាំដំឡូងដ្ឋានខេត្តកំពង់ ហើយបាន ធ្វើអាជីវកម្មរាល់ដ្ឋាន ដោយមានលក់ដូរដំឡូងដ្ឋាននេះបច្ចុប្បន្ននៅក្នុងរដ្ឋប្រចាំតាមរាល់។

ដំឡូងដ្ឋានត្រូវបានគេចាត់បញ្ចូលទៅក្នុងពួកដំណាំយកមើល ដែលមាន សារធាតុមេរោគបច្ចុប្បន្ន មានគុណប្រយោជន៍ដល់សុខភាព។ ដោយដំឡូងដ្ឋានក្នុង បរិមាណ ១០០ក្រោម ដូលមេរោគចំនួន ២៥ក្រោម និងដូលម៉ាមពលដល់ទៅ៩០ ការឡើរ។ លើសពីនេះក៏នៅមានសារធាតុវិតាមីន និងផែខនិជជាបច្ចុប្បន្នទៀត។ ចំណោកបរិមាណខ្សោយៗក៏មានចំនួនពិច បុគ្គាសកំមុង មាននំយចាតំឡូងដ្ឋាន សារធាតុមេរោគ (Carbohydrate) លូ ដូលប្រយោជន៍ដល់អ្នកទទួលទាន ។

ដំឡូងដ្ឋានបានប្រភេទរួចរាល់ជាតិ ត្រូវបានគេដាំដុះនៅត្រប់ទីកន្លែង សម្រាប់ យកមើលបរិភោគទៅតាមតម្លៃការ។ ម៉ាងទៀតមើលដំឡូង គេកំអាចយកមក ចិត្តជាចំណិត។ រួចហាលីឱស្តុកកិនធ្វើជាមេរោគ។



នៅក្នុងមើលដំឡូងមានផ្ទៀង ២៥% ជាតិមេរោគសុទ្ធបាន ៤.១៧% ជាតិ Glucose ពេលមើលនៅស្រស់។ និងផ្ទៀង ១.៣% សារធាតុប្រាកេអីន ៤.២៨% ជាតិ Tannine ១.៣៧% ជាតិ Pentosan វិតាមីន អា(A) ហើយ(B) សេ (C) នៅពេលយកទៀត កិនជាមេរោគ។





មើលដំឡូងមានរសជាតិដើម្បីលក្ខណៈ ធម្មតា មានគុណប្រយោជន៍ជួយ  
សម្រួល ការរំភាយអាហារ ឬវិកនៃខ្លួនខុចខាត ឬវិកម្បាំង និងបំបែនឱ្យក្រោល្វែន។  
ចំពោះសារប្រយោជន៍ដើរកិសចវិញ គេតែងប្រើសម្រាប់ព្រាពាលអាការ៖ ភាគ  
សុសទីបាត់ក្នុងបន្ទី បញ្ញេះដូរលាមក និងកាត់បន្ទូយកំដៅការដើរកាយ នោមយប់  
ស្តីមានឈាមដីរមកមិនប្រក្រតិ រដូវមកតែទេែង ឈាមមិនស្ថាត ត្រូវក្រោនឡើង  
កំដៅជាប្រចាំ រាងកាយឈើចុកចាប់។ មានអ្នកខ្លះ យល់ចាំឡូងអាចជួយទប់  
ស្ថាតទីនៃសវនិយាម បន្ទូយសម្ងាត់ឈាម បន្ទូយទម្លៃ និងអាការ៖ ដែលកើត  
មានចំពោះមនុស្សចាស់។ វាមានលទ្ធភាពប្រវាំង និងជំនួយហានិភ័យ៖

ដំឡុងថ្ងៃ មានជីវិតាតិពារពេញទៅដោយ អគ្គប្រយោជន៍ត្រីនិភាសា  
ត្រឹមតែដំឡុងថ្ងៃទៅក្នុងមួយមួយម៉ោង ក៏មានវិតាមីន A ស្ថិតិនកម្មរបច្ឆាំង  
រហូតដល់ ៤០០ ភាពរយ ជាមួយត្រូវឱ្យជាតិបុរាណស្បែម និងជាតិសរសែដងដើរ។





ជាមួយត្បានេះដែរ ដំឡើងជាមានជាតិស្ថិរុបមួជាតិត្រីនជាងដំឡើងជម្លាត ហើយ កំមានកាហ្វីទាបដែរ។

ដំឡើងជាមានសារជាតិដូចយសម្រលជល់ក្រពេះ និងពោះវៀន ហើយ កំមានផ្ទុកទៅជោយវិតាមីន C B កំឡើច បូតាសូម Beta-carotene និងកាលសូមភាពព្យាបាលជីជុំដំឡើក្រពេះបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយត្បានេះ ដែរ ដំឡើងជាមានជួយបង្ការការទេនល់លាយក និងការបង្កើតជាអាសុធតែត្រីន ដូច្នេះ វានឹងកាត់បន្ថយឱកាសនៃការកើតដំឡើក្នុងក្រពេះដែរ។ ការហូបដំឡើងស្មោះ អាចធ្វើយុធមុខរប្បស បុច្ចេក្ខណ៍ក្រពេះនាប់ជាតិ។

## II. សារៈសំខាន់របស់ជំឡើង

ជំឡើងជាតិ ជាប្រភេទជំណាក់យកមើលមួយប្រភេទ ដែលប្រជាកសិក និយមចូលចិត្តដំ នៅស្ទឹរទូទៅជំនួយត្រៃសារណាចក្រកម្ពុជាតិ។ មើលរបស់វា គេអាចយកទៅធ្វើជាអាហារសម្រាប់ជំនួសបាយបាន ម្កោងវិញ្ញាន់តែគេអាចកែចេចមើល ជំឡើងជាតិបង្កើម ជំណាក់បាន។ ជំឡើងជាតិ ជាដំណាក់មួយប្រភេទដែលសម្បាងទៅជោយការបូនអូត្រាត បុ ជាតិមេរី និងវិតាមីនអា (A) ចំណោកទង និងស្តីករបស់វាគេអាចយកទៅធ្វើជាបន្ថែម និងចំណើសត្វក់បាន។



ជំឡើងជាតិ ជាប្រភេទអាហារទ្រទ្រង់កងកាយមួយដែកដឹងដែរ ជោយមើលរបស់វាសម្បាងទៅជោយជាតិមេរីដូចអង្គរដែរ វាអាចជំនួសនៅការទួនបានសៀវភៅដែរ។





អាហារបានមួងម្នាល់ ដោយយើងអាចបិភៀតមើមដំឡុងថ្ងៃជំនួសបាយបាន។  
ក្រោពីនេះ ដំឡុងថ្ងៃក៏មានគុណប្រយោជន៍ជាប្រើប្រាស់ទៀតដូចជា៖

៤. មានប្រាំណាតិតិសនេខ្ពស់ អាចជួយកាត់បន្ថយអាការឃើញ៖ និងបន្ថយអត្រាប្រយោម្បុខលើដំឡើមហរិកពេះផ្លូវដំឡើម



- ជួយកាត់បនយធាតិខាងត្រាំងឱ្យមាន

- ជួយត្រូវបែងចាតិខ្លាង (Cholesterol) នៅក្នុងយាម

- ល្អដល់សុខភាពបេះដូង ត្រូវដំឡើងជានិងកាត់បន្ថយការប្រឈមមុខ

នេរជ្រើមបេដុង

- កាត់បន្ថយការប្រឈមនឹងសរសេលយាមខ្លក្តាលស្អែក

- ជាប្រភពអាហារមានជាតិសរស់ខ្លួន សំគូសម្រោះពេលទទួលទានមុន  
និងក្រាយការហៅតែង្វាល់

- ជីយទ្រទ្រដៃដល់ស្មូកឱ្យកត្តាប្រព័ន្ធផាមានវិធីនា

- ដំឡូងជាពលិខ្សោរ និងពលិទីកត្រច (ក្រហម) មានចំណោកជួយត្រឡប់  
ជល់ត្រូវក ព្រមទាំងសារធាតុ Carbohydrate ខ្លស់

- ជំនួងធាតុពណ៌ស្តាយអាចប្រាស់នឹងសារធាតុទូលក្បងកាយបានព្រោះពណ៌ស្តាយនឹងមានសារធាតុ *Antosianin* ខ្លួនដែលត្រូវបានប្រើប្រាស់ដើម្បីការប្រឈមមុខនឹងកោសិកាដូឡូដុយ។

- #### ๒. ភាគ់បន្ទូយការប្រជល់មនឹងដំឡើសន្ថរកំដែ-នឹង

- នៅក្នុងដំឡើងជាសម្រាប់ដោយគោលនយោបាយ B1 ដួរសម្រាប់ការសិកសុទ្ធតែ

- ## ប្រធាន់នឹងការលាក


- ### សម្រាប់សារជាតិចិត្តីម

- ## ជំរូបចំនការពារអងកយ





- សម្បរជោយ Beta-Carotene
- លួចចំពោះមុខងារស្អែក
- បន្ទាបជាតិតុល ដែលទទួលបានពីការពេញអាមេរ
- គ្រប់គ្រងកម្រិតជាតិស្ថាក្នុងឈាម
- លួចចំពោះការរំណាយអាមេរ
- និងសម្បរទៅជោយជាតិសរស់
- សំរូលក្រពេះ និងបេះដឹង។



លើសពីនេះទៀត ដំឡូងជាញូកទៅជោយវិតាមីន B6 ខ្លួន និង បូតាសូមជាតិដែក Fe ម៉ាញ្ញសូម Mg វិតាមីន D វិតាមីន C និងវិតាមីន E ជាដើម។

នៅពេលពុលរលក គេយកមើលដំឡូងនេះមកបរិភោគនៅ ឱ្យបាត់ពុលចំណោកជាមេរ្តដំឡូងជាតិជាអាមេរធ្វើយុទ្ធមានកម្លាំងសម្រាប់អ្នកកូនខ្លួននិងមនុស្សទីបង់បាតិឃើ។ ត្រូយដំឡូងដែលមានពលវិក្រហម មានសារជាតិម៉ោងដូចជា Insuline គេប្រើនឱ្យមនុស្សទិន្នន័យដែលបានបរិភោគ។



ក្នុងសំឡូងម្នាក់ស្អែកក្រុម





### III. ឧទ្ទិនាព្យូមសាស្ត្រ

ដំឡុងជ្រាត ជាប្រភេទរួគ្រាតិមានអាយុវេង និងមានលក្ខណៈរូបសាស្ត្រ ដូចខាងក្រោម៖

ផើម៖

ជាប្រភេទរួគ្រាតិ មានដើមដូចរលីមានប្រវេងពី២-៣ថ្ងៃត្រា។



ប្រស់

ប្រស់បានក្រាយទៅជាមួលវេង និងមានប្រើប្រាស់បាន។



ស្ថិក៖

ស្ថិកមានប្រើប្រាសណ្ឌាន តែជាក្នុងមានសណ្ឌានយុបបេះដឹង បុជ្យនកាល ដែកជាបិមានទងវេង។





ផ្លែ៖

ធ្វើមានពណ៌ត្របុរិតភារ បុ ស ដុះជាង្វោ ធ្វើតិចនៅដើមម៉ោក បុប្រគាល់  
ស្តីក។



ផ្លែ៖ ដំណាំដំឡួងធ្វើមិនមានផ្សេទេ បុន្ថែនក្នុងករណីខ្លះដំឡួងធ្វើមានផ្សេ  
ទូចទេ នៅផ្សេកខាងចុងនៃទេនងត្រាបេលហេយហើយ នេះគ្រាន់តែជាលក្ខណៈ  
សម្ងាត់ដែរបស់ដំណាំដំឡួងធ្វើតែបុណ្ណោះ បុន្ថែនភាគមិនអាចបរិភោគបានទេ នេះ  
មកពីកភាពុំដ អាកាសធាតុប្រប្រល និងរដ្ឋរកាលជាំដុះ។



## ១. ផ្ទៃតភាពជាមុំជុំ

នៅប្រទេសកម្ពុជាយើង ប្រជាកសិករតែងធ្វើការជាំដុះដំណាំដំឡួងធ្វើ  
ចាប់ពីចុងខែសីហា ដល់ខែកញ្ញា វិនានៅរដ្ឋរប្រាំងវិញ តីចាប់ផ្តើមជាំពីពាក់  
កណ្តាលខែ កុម្ភៈ រហូតដល់ដើមខែមីនា។





#### IV. ប្រចាំឆ្នាំ

ដំឡើងជាមានពុធជាប្រើនប្រគល់ គោរចប់បែងចែកពុធរបស់វាទៅតាមទម្រង់ស្តីក ប្រើនឹងដើម ពណ៌របស់សំបក និងសាច់មើមដំឡើង។

រូបដំឡើងជាមានជួចជាម៉ាំ

##### ១. រូបរៀង:

ពុធនេះ ស្តីករបស់វាមានលក្ខណៈផែកប្រហែលស្តីកហូងខ្មែរ សំបកមើម និងសាច់មានពណ៌រលើផ្លូវខ្លួន។




ដំឡើងជាមានសំណោះ

##### ២. រូបហានី:

ពុធប្រគល់នេះ ស្តីករបស់វាមានពណ៌រប់បែកង មិនផែកខ្សោះ សំបកពណ៌រក្រហមភ្លាហ និងសាច់មើមពណ៌រលើផ្លូវខ្លួន។





### ៣. ពុជត្រួយស្សាយ

ពុជប្រភេទនេះ ស្តីករបស់មានដែក សំបកមើមពណ៌ក្រហម និងសាច់មើមពណ៌ស។



### ៤. ពុជតេនាន ឯន្មោះ

ប្រភេទពុជនេះ ស្តីករបស់វា មានពណ៌ក្រហម និងមើមពណ៌ស្តីកមាន រាងប្រចាំឆ្នាំ សំបកមើមក្រហមចាស់សាច់មើមពណ៌ទីក្រឹង។





## V. ឧទ្ទិជាជេរីស្ថាន

សីតុណ្ឌភាពសម្របសម្រាប់ការដុះលួតលាស់របស់ដំណាំទ្វោង  
ធ្វាមាចពី២១-២៨ អង្កាស់

ដំណាំទ្វោងធ្វាមាចធន់ត្រាំទៅនឹងអាកាសធាតុចុះទាបរហូតដល់  
១៨អង្កាស់ និងទ្រឹងខ្ពស់រហូតដល់៣៥ អង្កាស់

កម្រិត pH ដីសម្របសម្រាប់ការដុះលួតលាស់របស់ដំណាំទ្វោង  
ធ្វាតើ គឺ ៩ តែបើកម្រិត pH ដីទាបជាងនេះយើងអាចធ្វើការកែប្រឈមដោយប្រើកំបារ  
កសិកម្មចំនួន២៤០-៤០០ គីឡូក្រាមក្នុងផ្ទៃដីម្អូយហិកតា។

## VI. ទទួលទេសចរណ៍

### ១ ការធ្វើសវិសិដ្ឋិ

ដំឡុងធ្វាតើ ជាដំណាំប្រពេទយកមើល ឯុថ្វេះការធ្វើសវិសិដ្ឋិសម្រាប់ធ្វើ  
ការដាំដុះ វាតាការងារសំខាន់លាស់។ ដីដែលសម្របសម្រាប់ដំឡុងធ្វាតើតី  
កំបន់ដីក្រហម ដីក្នុង ដីល្អាប់ទន្លេ ឬដីតាមដងស្តីង និងដីល្អាប់ល្អាយខ្សោច  
ចំណោកងដីស្រី កំអាចដាំដុះបានដែរ តើដាំនោះក្រោយពេលប្រមូលដល្លូច។  
ដំណាំដំឡុងធ្វាតើគោចដាំបាននៅត្រប់រដ្ឋវិកាល ដោយនៅរដ្ឋវិភ្លោះតែតែងធ្វើ  
ការដាំដុះ នៅលើដីខ្ពស់ ឬ ដីដែលមិនលិចទិក និងមិនដាំទិក។ ពេលវេលាដែល  
សម្របសម្រាប់ដាំដំណាំដំឡុងធ្វាតើ តើនៅក្នុងអំឡុងពេលដើមរដ្ឋវិភ្លោះ។





## ២ ការង្រីដី

ចំពោះដីស្រី ដែលទើបធ្វើការប្រមូលជាល្អួច ត្រូវធ្វើការភ្លាមសំខាន់  
ពី ២-៣ សារ។ ១០ ថ្ងៃក្រោយមកទៀត ត្រូវបានដើមកសត្វខ្សោនទៅទេ:  
ក្នុងទំហំដី១០ ម៉ែត្រការង្រួចហើយត្រូវរកសំខាន់ទៅទេ ត្រឡប់ដើមកសត្វ  
ទៅលាតថ្ងៃ។ បន្ទាប់មកទៀត ត្រូវយកនង្គោល បុគ្គិសនីកម្ពស់ដូចត្រូវបានរៀបចំ  
រំដែលមានដើម្បីនឹងរំដែលមួយម៉ែត្រ បណ្តាញរំដែលត្រូវបានរៀបចំ  
ដី និង ខ្ចោនរំដែល សង្គមីម៉ែត្រ រៀបចំយកចំបារម៉ែត្រ បន្ទាប់ត្រូវបានរៀបចំ  
រំដែល ឱ្យស្ថាតដើម្បីឱ្យដឹងទូទៅថា មិនត្រូវធ្វើរំដែលត្រូវបានរៀបចំ  
ដីទូទៅម៉ែត្រ មិនត្រូវបានរៀបចំបារម៉ែត្រ ដើម្បីឱ្យស្ថាតដើម្បី  
ភ្លាមសំខាន់ដែលត្រូវបានរៀបចំ ១០-៣០សង្គមីម៉ែត្រ រៀបចំយកចំបារម៉ែត្រ ឱ្យបានរៀបចំ  
ថ្ងៃ រៀបចំយកចំបារម៉ែត្រ និងបានសត្វ។



## ៣ ការង្រីសដីសទងសម្រាប់ដា

ត្រូវរៀបចំសដីសទងសម្រាប់ដា ដែលមានលក្ខណៈ: ចោរសល្អ និងខ្ពិស់ល្អ និងមាន  
អាយុពី៥០-៥០ ថ្ងៃ និងមានច្បាស់ស្រីកល្អ។ ប្រវែងទងដែលសមស្របសម្រាប់  
យកទៅដាំដុះ ត្រូវមានប្រវែងពី៥០ - ៣០ សង្គមីម៉ែត្រ។ ដោយ មិនត្រូវយក  
ទងសម្រាប់ដែលមានប្រសិទ្ធភាពដីស្រីនៃទំនាក់ទំនាក់ទៅ ម៉ោងវិញ្ញានទៀត អ្នកត្រូវ  
កាត់ស្និកនៅដាប់និងទងទោលមួយចំនួន តែត្រូវទុកខ្លះ។





## ៤ ការក្រោមដទកសម្រាប់ដា

សម្រាប់ការដាំដុះដំណាំនូវងារ នៅរដ្ឋទីកសម្រក ត្រូវប្រើសវិសយកពុជ្រាល ហើយត្រូវគ្រែមទុកតាំងពីខេកភូជា ដោយត្រាន់តែដាំនូវងារនៅលើដឹកឃុល បុ នៅតាមកន្លែស៊ុំ តែដឹត្រូវមានដីជាតិលូ បុំនែលមិនត្រូវឱ្យដំឡូងត្រូវកម្មាធិច្ឆេទនៅក្នុងពេលវេលាទៀត ធ្វើបែបនេះដើម្បីរក្សាជំឡូងឱ្យនៅខ្ញុំ ដូលទិន្នន័យខ្លែស៊ុំ។



## ៥ វិធីដា

ការដាំនូវងារ ធ្វើឡើងអាស៊យទៅតាមប្រភេទនី ប្រសិនបើជាប្រភេទនីតាមដឹងទន្លេ យើងអាចដាំបាន ២ដុះ លើរែងទៅ ១ បុំនែល យើងជាប្រភេទនីស្រស យើងគួរដាំទៅ ១ដុះបានហើយ លើរែងទៅមួយ ជាការប្រសិរុយ ចំពោះ





ចន្ទោះនៃការដាំដំឡុង ពីទងមួយទៅទេនមួយទៀតអាចពី៣០-៥០ សង្គមឱ្យប្រើប្រាស់និងចន្ទោះរងពីរងមួយទៅរងមួយទៀតត្រឹមតែវិមាន។ ការដាំទងដំឡុងពេលកំពើក្នុងដី ធ្វើយ៉ាងណាមីនាមានរាយជាប័ណ្ណិតត្រសក់ (មុនុដីក្រ) ដោយឱ្យចូលទេនដំឡុងនៅជុំតិដីប្រហែល១-២ច្នាំដំឡុង។



## VII. ភាពថែងា

ការគេទាក់ដំណាំ ជាកិច្ចការសំខាន់ ដើម្បីអាចទទួលបានទិន្នន័យលខ្លស់  
ក្រាយពេលជាក់ដំណាំទ្វាងជ្មាស្រីចហើយ ត្រូវយកចំហើង ឬស្រែត្រូវម ឬមួយ  
កំឆ្លាត រហូតដល់ពេលបច្ចុប្បន្ននេះ ប្រជាកសិករខ្លះដែលតាត់មានលទ្ធភាព  
អាចទិញកោសិកស្តាស្ទីកដើម្បីគ្របនដទ្វាងជ្មាស្រីបានដោរ។ ការប្រើប្រាស់រួចជាតិ  
ត្រូវម ឬកោសិកស្តាស្ទីកជាតម្របដី តី ដើម្បីការពារកុំខ្លួនរហូតខ្សោះដែលនាំឱ្យ  
មានការបាត់បង់ជាតិទីកនាប់រហ័សពីក្នុងដី ការពារទងដំឡុងដែលទើបជាំមិន  
ឱ្យត្រូវកម្មផ្សោះឡើងទេ និងការពារទងដំឡុងកុំខ្លួយប៉ះជ្រាល់ឡើងដើម្បីត្រឹមដែល  
អាចធ្វើឱ្យរាជដឹងប្រើប្រាស់ប្រចើនបញ្ហាសកម្មិត។ ម៉ោងវិញ្ញាទេរៀតបើសិនជាដំឡុង មាន  
ការលើតលាស់លូខ្សោះឡើងទេ ត្រូវខស្សាប៉ះត្រូយ ឬត្រូវការតំរើលកដើម្បី  
ដើម្បីឱ្យមិនដំឡុងថ្វាសល្អ។ ចំពោះដើមនិងត្រូយដែលបានកាត់ពោះអាចយក  
វាយឱ្យធ្វើជាដំណើរការក្នុងប្រព័ន្ធ។





## ១. ការង្រាគស្រស់

ត្រូវស្រាគស្រពិច្ចបានសមស្របទៅតាមដំណាក់កាលលួយតាមសំរបស់ដំណាំ ដំណាំនូវជាត្រាត្រូវការទឹកក្នុងបរិមាណពី១៥-២០មិថុលីដែលត្រូវក្នុងមួយសប្តាហ៍ សម្រាប់ការដំដុះនៅដើមរដ្ឋវិនិងស្រាគស្រពក្នុងបរិមាណពី៤០-៤៥មិថុលីដែលត្រូវក្នុងមួយសប្តាហ៍សម្រាប់ការដំដុះនៅរដ្ឋបន្ទាប់។ ក្នុងករណីដើមានសំណើមខ្ពស់ពេកធ្វើឱ្យដំណាំនូវជារលូយ បុមានការដុះលួយតាមសំយើត។




## ២. ការដាក់ដើម្បីនៅដំណាំនូវជាត្រា

### ការដាក់ដើម្បីលើកទី១



ត្រូវប្រើប្រាស់ផើអុយអ៊ែ (N) ចំនួន១០០គីឡូក្រាម ដើម្បីស្ថាត (P) ចំនួន៤០គីឡូក្រាម និងផើបុគ្គាសស្សម (K) ចំនួន២០០គីឡូក្រាម លើផ្ទៃដើម្បីមួយហិកតាពេលរោលនៃការដាក់ដើម្បីត្រូវដាក់បន្ទាប់ពីដំឡូងមានភាយុចាប់ពី៥-៦សប្តាហ៍។





### ការដាក់ដីបំបែនលើកទី២

ការដាក់ដីក្នុងដំណាក់កាលនេះ ដំឡូងត្រូវមានអាយុចាប់ពី ១០-១២ សប្តាហ៍ ហើយក្រិតជីដែលត្រូវប្រើប្រាស់គឺជីអាសុត (N) ចំនួន ៥០ គីឡូក្រាម និងបុរាណសូមចំនួន ១៥០ គីឡូក្រាម លើផ្ទៃដីទាំងតាំង។



ទេសដំឡូងមិនត្រូវកាត់ ដោយទុកឱ្យនៅដែនពេកទេ តើត្រូវកាត់ត្រីម៉ែត ២០-៣០ សង្គមដីម៉ែត្របានហើយ។ មិនត្រូវស្រាថស្រាត ឱ្យដាក់ជាំពេកទេ ពីព្រោះ អាចបណ្តាលឱ្យភាពឱ្យការសំអាតស្វែរ នៅពេលដំឡូងនៅក្នុងហើយ ដូចត្រូវបាននិងពុនរដ្ឋមុខឱ្យបានកម្មស់ ៣០ សង្គមដីម៉ែត្រដើម្បី ឱ្យដំឡូងចុះ មើលបានល្អ។ ត្រូវមានការប្រុងប្រយ័ត្នពេលដូចត្រូវបាយដី និងពុនគល់កំឱ្យមានការ ដាច់ប្រើសដំឡូង ពីព្រោះវាអាចប៉ះពាល់ដល់ការចុះមើលបានសំឡូង។






### VIII. អំពីលំនី សិលសត្វុលិតបច្ចេក

#### ១. អំពីជីវិផែរដំឡូងធ្លាត់

ជីវិផែរគេតែងសង្គតយើង កៅតមានលីជីណាំដំឡូងធ្លាត់ ជាតីក  
ញ្ចាប់មានដូចជាតេះ

**ជីវិមេខ្សោ** Black rot of sweetpotato(Ceratocystis fimbriata)



Random scatter of dark brown lesions with concentric rings and yellow halo





## វិធានការការពេរ

- គូរប្រើសវិសកន្លែង ដែលមិនត្រាប់មានជំងឺនេះសម្រាប់ជាតុ៖។
- ធ្វើការត្រាំម៉ីម បុំមេកពុជជាមួយនឹងច្បាប់ដែលមានសារធាតុ Thia-bendazole មុននឹងជាដើម្បីកម្មាត់ផ្សិតចំនួន។
- គូររៀំសវាងការជាតិណា ដំឡូងដែលទាំងអស់ រយៈពេលពាណិជ្ជកម្ម ឬការប្រើប្រាស់សារពុជជាមួយនឹងជាតិណាដើម្បីកម្មាត់ផ្សិតចំនួន។
- ការរក្សាទុកជាក់ម៉ីមឱ្យស្អួល (៥-១០ថ្ងៃ) បន្ទាប់ពីប្រមូលដែលកំណត់សារពុជជាមួយនឹងជាតិណាដើម្បីកម្មាត់បន្ថុយការផ្តល់នៅពេលម៉ីមដំឡូងមានរបួសស្អាម។
- ធ្វើការសំភាតម៉ីមដំឡូង ដែលបានផ្តល់ជំងឺ កំខុសត្រូវ ទៅម៉ីមដំឡូងធ្វើនៅទៀត។
- សម្រារប្រើប្រាស់សម្រាប់ប្រមូលដែល ការរៀំចាយប៉ុប៉ុប៉ុ កន្លែងរក្សាទុកម៉ីមដំឡូង តីត្រូវវិតស្អាត ដើម្បីកំខុសត្រូវបានផ្តល់ជំងឺ។

## វិធានការកម្មាត់

- ត្រូវក្នុងត្រឡប់ការសំណាល់ដំណាក់ទៅក្នុងជី ហើយមិនត្រូវធ្វើការជាតុ៖ជំណាក់ដំឡូងជាតុនៅលើដីដើម្បីកន្លែងដែលទាំងអស់ ការរក្សាទុកជាក់ម៉ីមដំឡូងនៅពេលការរាយការណ៍នៅក្នុងការរក្សាទុកម៉ីមដំឡូងនៅពេលបានស្អាត។
- ធ្វើការប្រមូលយកម៉ីមដំឡូង ដែលមានជំងឺទៅជុំបុកប៉ែចាល និងត្រូវសំភាតកន្លែងរក្សាទុកម៉ីម បុំបញ្ចប់នោះឱ្យបានស្អាត។
- មិនត្រូវបានបានម៉ីមដែលកែតជំងឺនៅកន្លែងទុកជាក់ បុំបញ្ចប់នោះ ម៉ីមដំឡូងនោះទេ ហើយកំណត់មិនត្រូវយកម៉ីមដែលមានជំងឺនោះទេ ធ្វើដីកំបុំស្អាត ដើរ។ តែអាចយកទៅធ្វើជាចំណើសត្វ បុំយកទៅកប់បាននៅក្រោមផ្ទាល់បាន។
- ក្នុងកំឡូងពេលស្អុកម៉ីមទុក យើងអាចពេញដែល ១គីឡូក្រាមសម្រាប់ម៉ីម៥០គីឡូក្រាម។





## ២. អំពីសត្វលូតចំបែងប៉ាញយើដំណាំន្បងជ្រាតា

ដង្គុរំស្មុរំសិស្សិកមានភីរបេទទី៣

**ប្រភេទ៖** Convolvulus hawkmoth

Herse convolvuli (Lin.) មានឈ្មោះថ្លែងទៅតី Agrius convolvuli (Lin.)

**ប្រភេទ៖** Greater death's head hawkmoth

Acherontia lachesis (Fabricius)

ប្រភេទដង្គុរំទាំងពីរប្រភេទខាងលើស្ថិតក្នុងសណ្ឌាន៖ ឱកខ្សែប្រម៉ោយ

(Sphingidae)

លំដាប់៖ ស្ថាបស្រកា (Lepidoptera)

ដំណាំដំឡូក

ដង្គុរំទាំងពីរប្រភេទនេះ អាចរស់បានលើរួគ្រាតិច្រើនប្រភេទ ក្រោមឬ  
ដំឡូកជ្រាតា វាអាចបំបាតាប៉ាញដំណាំសំណួរក ប៉ុងចោះ ថ្វាំដក់ ពោត លូ ។ លូ។

**២.១ ប្រុទន Agrius convolvuli Linnaeus**

**២.១.១ លក្ខណាមួយ និងជីស្ស**

មេអំពេទពេញរីយោលនៅពេះជំនឿងមានហោមប្រើប្រាស់ ហើយនៅថ្វាំដនឹមួយ។  
មានហោមមួយដូរ ពណ៌ប្រធោះខ្ចោះ លាយទុក្ខំជាមួយពណ៌ត្នាយុក។ ផ្ទៃកខាងចុង  
នៃពេះមានភាងស្រួច ។ ស្ថាបមុខពេលត្រជាងមានប្រវែង៨-១១ស.ម មានពណ៌  
ប្រធោះ ហើយផ្ទៃកខាងលើមានផ្លូតពណ៌ស្រាប់ប្រើប្រាស់ប្រើប្រាស់ផ្លូត។

ពងមានភាងមួល ហើយពងចិត្តមានពណ៌បែកង ដែលមេអំពេទម្នាក់  
ជាក់រាយបាតាយនៅខាងក្រោមនៃស្តីក។ រយៈពេលនៃជំណាក់កាលលួតលាស់  
របស់ពងពីមានរយៈពេលពី៥-៧ថ្ងៃ។

ដង្គុរំទីបញ្ហាស់ចេញពីពងមានពណ៌បែកង ហើយនៅសងខាងដងខ្លួនមាន  
ផ្លូតពណ៌លើប្រើប្រាស់ត្រូវបានចុងថ្វាំដនឹមួយនៃពេះមានផ្លូងមួយដូរ៖ (ប៊ែះ) ទូនឹង  
លើ មើលទៅដូចជាស្មុង គេហេរវាទា ដង្គុរំស្មុង ។ រយៈពេលលួតលាស់នៃ





ដំណាក់កាលជាជ្លូវនេះ មានរយៈពេលប្រមាណជាតិស្អាតហ៍ហើយពេល  
ជ្លូវដែលជាមីកបរិញ្ញា មានប្រវែងជងខ្ពស់ តិច ៤-១២ស.ម។



អ្នកឡើង Agrius convolvuli Linnaeu

ដីកឡើមានពណ៌ត្រាតក្រហម ហើយនៅលើក្បាលដីកឡើមានប្រមោយ  
មួយភាងការ ចុះមកដ្ឋីកកន្លែយ ដែលធ្វើឱ្យមានអ្នកខ្សោះ ហេតា មេបំពេជ្រមោយ  
ដើម្បីត្រាយជាជីកឡើរក្រោរការវិនិច្ឆ័ទនៅក្នុងដីហើយដំណាក់កាលដីកឡើមាន  
រយៈពេលពី ១០-១៥ថ្ងៃ។

២.២ ប្រនេន Acherontia lachesis (Fabricius)

២.២.១ សក្សុណាមួល និងជីសាស្ត្រ

មេបំពេមានពណ៌ត្រាតជាចម្យង ហើយនៅដ្ឋីកត្រួងមានពណ៌ប្រជែះ  
ចាស់ និងមានឬមួយដឹបុបក្បាលខ្ចាត់ ស្ថាបក្រាយមានពណ៌លើង ព្រម





អ្នកវិនុសប្បកេទ *Acherontia lachesis*

### ពាំងមានរចនាពណ៌។

ពងចិត្តមានពណ៌បែបនៅដូចស្សីករើយើ ដែលត្រូវបានទម្ងាក់រាយពាយទាំងត្រាប់រាយ ហើយក្រាយមកប្រើឡើដោពណ៌លើវិនុសប្បកេទ។ រយៈពេលក្នុងជំណាក់កាលលួតលាស់របស់ពងមានរយៈពេលប្រមាណជាតិ ៥ ថ្ងៃ។

ដីងូរមានពណ៌បែបនៅដូចស្សីករើយើ និងមានឆ្លើយបញ្ជីពាយទាំងពណ៌លើវិនុសប្បកេទ នៅសងខាងជួន។ នៅថ្ងៃដែលឯកខាងចុងនៃពេល៖ កំមានធ្មានមួយដុះទ្រឹងលើប្រៀបដូចជាកន្លែយ ឬផ្លូវការអិនត្រង់ដូចជាកន្លែរប្បកេទទី១ទេ។ ក្នុងវគ្គជាជីវិ៍មានរយៈពេលប្រមាណជាតាពាណិកស្ថាប់ហើយនៅពេលភាគជាអិបរមានប្រជុំពី១០-១២ ស.ម។

ដីកខ្សែត្រូវបានកក់ឡើងដី ហើយក្នុងជំណាក់កាលជាធិកខ្សែនៅមានរយៈពេលប្រមាណជាតិ១៥ ថ្ងៃ។





## ២.២.២ នម្មាស់នៃការសៀវភៅ និងការបំផ្តាញ

ដោយសារព័មានខាន់ដំធន់ទៅប្រភេទខាងលើនេះ វាសូបំផ្តាញខ្លាំង ពេលខ្លះស្ថិតិអស់ស្ថិតិ ធ្វើឱ្យជំណាក់ត្រាណាលអស់ស្ថិតិ។

## ២.២.៣ វិធីសាស្ត្រការរក និងកម្មាធ័យ

- ប្រើប្រាស់ត្រាក់អំពុល ក្នុងការប្រមូលមេអំប្រើ
- ប្រើប្រាស់ច្បាំសម្ងាប់សត្វលិតដើម្បីកម្មាធ័យកំបុងប្រើប្រាស់នៅពេលដែងដួរនៅក្នុង ទីបុរាណប្រសិទ្ធភាព
- ដោយដួរមានទំហំដំធន់ យើងអាចចាប់រានឹងដែកបានដែរ
- ជីកប្រឡាយដុរីព្យិចម្ងារដើម្បីទិន្នន័យ ការបំលាស់ទីរបស់ដួរនៅ ចម្ងារម្បួយទៅចម្ងារម្បួយធ្វើដោរ
- ការប្រើប្រាស់ច្បាំកសិកម្បួយដើម្បីកម្មាធ័យកំបុងប្រើប្រាស់ ត្រូវធ្វើនៅក្នុង ជំណាក់កាលដែងដួរនៅក្នុងទីបុរាណ ហើយប្រភេទច្បាំកសិកម្បួយដែលត្រូវយកមកប្រើប្រាស់ មានចាតុសកម្បួយចំណាំ៖ Abamectin, Emamectin benzoate, Permethrin, Cypermethrin, Lambda cyhalothrin, Indoxacarb.។

## ៣.៣ កំពុសស្ថិតិ (Tortoise beetles)៖

លើជំណាក់ជំនួនជាតិ មានពួកកំពុសស្ថិតិជាប្រើនប្រភេទ កំបុងប្រើប្រាស់ កំពុសស្ថិតិដែលយើងកែងដួរប្រទេស៖ មានចំណាក់ជំនួន (Cassida circumdata Herbst) និងកំពុសលើឃីង (Aspidomorpha miliaris Fabricius) ប្រភេទកំពុសទំនាក់ទំនាក់ និងកំពុសលើលំដាប់ ស្ថាបីឃីង៖ (Coleoptera) និងត្រូសារ៖ (Chrysomelidae)។

### ៣.៣.១ កំពុសបែកង (Cassida circumdata Herbst)

#### \* ឈ្មោះរូប និងជីវសាស្ត្រ

កំពុសបែកងពេញវិយមានពណ៌រំបែកង ដួងខ្លួនមានប្រវែងពី៥-៦.៥ ម.ម និងទទួលខ្លួនមានប្រវែងពី៥-៥.៥ ម.ម ។ នៅលើស្ថាបីមានស្ថាមពណ៌លពណ៌រំបែកង





លើផ្លូវដែក នៅកណ្តាលស្តាបមានផ្ទុកចំនួន រត្តតាមបណ្តាយដងខ្ពស់  
ដោយផ្ទុកចំនួនពីរស្តិតនៅចំហេងខ្ពស់ និងផ្ទុកមួយទៀតស្តិតនៅពីលើត្រង់  
គេមនេស្តាបតម្របធ្លាត់។

ធនមានពណ៌រប់បែកង្រាល ដែលត្រូវបានទម្រាក់រាយចាំងត្រាប់។  
នៅលើផ្លូវស្តីកប្បីផ្លូវគ្រាមស្តីក ហើយធនមានគ្រប់ទៅដោយទីកមាត់ដូចការ  
ពណ៌ស ។ ប្រជែងនៃធនមានពី១.២-១.៥ម.ម ហើយមានរយៈពេលលួតលាស់  
ប្រមាណពី៤-៧ថ្ងៃ។

ឯកសារមានដងខ្ពស់ស្ថាត មានពណ៌រប់បែកង្រាល និងមានបន្ទាតពណ៌ស្ថីកប្រើន  
នៅជុំវិញខ្ពស់។ នៅពេលឯកសារដែលអាតិបិរិមាត មានប្រជែងពី៤-៥.៦ម.ម និងមានទទួល  
ខ្ពស់ប្រមាណពី២.៦-៣.៥ម.ម។ ឯកសារមានខ្លួនដែលការកំណត់កាល ហើយលួតលាស់  
ក្នុងរយៈពេលពី១២-២៤ថ្ងៃ។

ដីកឡើមានភង្រជែង មានពណ៌រប់បែកង្រាល មានប្រជែងពី៤.៦ ទៅ  
៦ម.ម និងមានទទួលខ្លួនពី២.៦-៣.៦ម.ម។ ដីកឡើត្រូវបានកក់ទៅនឹងស្តីក  
ដែលមានរយៈពេលលួតលាស់ពី៣-៧ថ្ងៃ។



សំណាក់កាលរោគពេញឱយ



លក្ខណៈនៃការបំឆ្លាត់



សំណាក់កាលរោគម្មោរ



សំណាក់កាលរោគសីកម្មី





ប.ព.ធ.ព កវិក្សុលើង (Aspidomorpha miliaris Fabricius)

កំពើប្រភេទនេះមានភាសាអូលបន្ទិច ហើយមានត្រួងមុខដំស្តីរំពោះនឹងក្បាល ។ ស្ថាបមានពណ៌លើផ្លូវស្រាល ហើយនៅចំណូនាលស្ថាបមានអុចខ្សោត្រឹន និងមានអុចខ្សោដំឡុងពន្លឺការងារចុងនៃស្ថាប ។ កំពើពេញរីយាយប៉ែជីមទម្លាក់ពង ក្រោយសកកិដីកម្មីប្រមាណ២៥ថ្ងៃ ។ កំពើពីពេញរីយាយអាចរស់នៅយុវប័ណ្ណបំផុតចំនួន៣០០ថ្ងៃ ពងប្រមាណ១៥ កាត់ដោយក្នុងមួយកាត់១មានពងជាមធ្យម២០គ្រាប់ និងត្រូវបានពងជាក់ក្នុងស្រាមពណ៌លើផ្លូវស្រាល។

ពងមានរាងប្រជុំ មានពលវេលីផ្សាល រយៈពេលនៃដំណាក់កាល  
ល្អពលាស់បស់ពងគីពីច-១២ ថ្ងៃ។

ធន្មោះរមានពណ៌ស មានស្ថាយអុចពណ៌ខ្លួចប្រធែ៖ នៅលើដែងខ្លួន និងមានបន្ទាត់ពណ៌ខ្លាត។ ធន្មោះរមានឯជំណាក់កាល ត្រូវការយោះពេលសម្រាប់ការវិភាគឱ្យតាមលក្ខណៈប្រមាណពី១៩-២៥ថ្ងៃ។


ដីកខ្សែមានពណ៌សប្រធោ៖ មានបន្ទាន និងមានស្មាយអុចពណ៌ខ្សែ រយៈ  
ពេលនៃដំណាក់កាលដីកខ្សែតីតី៥-ពី៥។



លក្ខណៈវិនាយ



## លក្ខណៈសាមុខ



## លក្ខណៈសាស្ត្រ

ก. หย�ร์เร่งการส์เจ និងการបំផ្តាញ

កំពុងពេញវិយទាំងពីរប្រគល់ខាងលើ ត្រួនទៅនៅពីរកាយសីក កោរ សិ





ទម្រៃស្តីក ជានួចចាំបាច់ បុសិស្សទាប់បែកង បន្ទូលទុកនូវស្សទាប់សលើស្តីក។ នៅពេលទីបញ្ញាស់ ដឹងរស់នៅប្រមូលផ្តោត្រា ក្រាយមកទីបែកខ្លួរត្រា និងធ្វើចិតនាចាំងសងខាងផ្លូស្តីក និងសិស្តីក កំបុងនៅមិនបំផ្តាញចុងនៅទេ។

ដំឡូងជ្រាត្រា នូវគ្រប់ដំណាក់កាលលូតលាស់សុខ្នែតត្រូវទទួលនូវការបំផ្តាញពីពួកដឹងវិញ តែចំពោះដំឡូងក្នុងអាចដួលូតលាស់សារឡើងវិញបាន។  
ឧ.វិធីសាថ្មនប់ស្អាត់ និងកម្មាត់

— បើមានការបំផ្តាញប្រចិន ភាពហើរប្រាស់ច្នាំសម្ងាប់សត្វលិត ដើម្បីកម្មាត់របាន

— ធ្វើការប្រមូលការសំណាល់ដំណាំឱ្យបានស្អាតល្អដើម្បីកម្មាត់ដឹងវិញដែលទីនឹងបញ្ញាស់

— ប្រើប្រាស់ពួកដែលមានជាប់សត្វលិតមកជាមួយ

— ប្រើប្រាស់អន្តាក់ណែនាំលើវិញ ( ១២អន្តាក់ ក្នុង១បិកតា )

#### ២.៤ ត្រីនដំឡូង Sweetpotato weevil:

ត្រីនដំឡូងស្តីកនៅក្នុងលំដាប់ស្អាតវិញ : ( Coleoptera ) និងគ្រឿសរ ( Brentidae ) និងមានឈ្មោះវិញសាថ្មន Cydas formicarius Fabricius។

#### ២.៤.១ ដំណាំដំឡូង

ត្រីនដំឡូងជ្រាត្រា វារស់នៅជាលក្ខណៈទូលំទូលាយលើពិភពលោក តាមរយៈនៃការស្រាវជ្រាវគេសង្គមយើងូរមាននៅក្នុមភាពអាសី និងនៅតាមបណ្តាន់ប្រទេសក្នុងទីបារាំង អាមេរិក និងនៅអីរុប។

នៅប្រទេសកម្ពុជាយើង ត្រីនដំឡូងជ្រាត្រា តីជាសត្វបំផ្តាញចុងនៅទេ នៅស្តីគ្រប់កំបន់ដែលមានជាបំណាំដំឡូងជ្រាត្រា ត្រីនដំឡូង ក្រោពីដំឡូងជ្រាត្រាការអាចបំផ្តាញក្នុងជាតិដោយ ដឹងវិញ ពេលនៅក្នុងជាតិដោយ និងសណ្ឌុកជាដើម។

#### ២.៤.២ លក្ខណៈរូប និងជីវសាថ្មន

ត្រីនដំឡូងពេញវិយដឹងខ្លួនរបស់រាមានប្រវែងប្រមាណជាផ.៨-៩.៧ រាងស្តីងទ្រឹស និងមានដឹងដែងវិញ ដែលមិនទៀតបាននិងសត្វស្រែមេច






ត្រីនដំឡូងមានក្បាលខ្មោះ មាត់ដែង និងភ្លឹកសមាស មានរាងពាក់កណ្តាលស្សី រាងលើវនទេញក្រោម ពុយក្បាល (អង់គេន) មានច្បាស់ចំនួន ១០ក៉ែង ដែល ច្បាស់ចំនួនចុង មានពណ៌ក្រហម ឡូងនិងភ្លឹក មានពណ៌ក្រហម ចំណោកជាន់ និងស្សាប មានពណ៌កែបកងខ្មោះហើយរហោង ច្បាស់ចុងក្រាយរបស់ត្រីនឈ្មាល មានរាងចំពង់ដែង ចំណោកជានួនឡើង មានរាងមូលដួចពងមាន់ ដែល ឡូងមុខមានទំហំធំខ្លួន ត្រីនដំឡូងពីមានរយៈពេលរស់នៅប្រមាណ ១០០ថ្ងៃ ហើយអាចទម្ងាក់ពងបានប្រមាណ ២០០គ្រាប់។

ពងមានរាងមូលឡូង ប្រដែងពី ០,៥-០,៥ម.ម ហើយពងចិះឱ្យមានពណ៌ក សង្គចទីកដោះគោ ដែលក្រាយមក ប្រជាពណ៌កលើឯង។ រយៈពេលនៃជំណាក់កាលរបស់ពងមានពី ៥-១០ថ្ងៃ។

ដង្គូរមានរាងជាបំពង់ដែង ចុងសងខាងស្តីចតុច ក្បាលមានពណ៌កត្រាត និងមានដងខ្លួនពណ៌កសប្រដែងពី ៥-៥,៥ម.ម។ ដង្គូរមាន៥ជំណាក់កាលដែល វិភាគឲ្យតាមសក្តីរយៈពេលពី ១៥-២៥ ថ្ងៃ។

ដីកខ្សែមានពណ៌កស និងមានប្រដែងពី ៥-៥ម.ម ក្នុងជំណាក់កាលនៅ ជាធីកខ្សែមានរយៈពេលពី ៥-១០ថ្ងៃ។



ត្រីនដំឡូង *Cylas formicarius* Fabricius





## ២.៤.៣ ទម្រង់នៃការស់នៅ និងការចំណាំ

ត្រីនឹងដំឡូងពេញវិយ ការបំលាស់ទីត្រីនឹងតែការរួមចាបសត្វស្រែមេច មិនស្ថិត ហើយតែងធ្វើសកម្មភាពខ្លាំងនៅពេលយប់។ ពេលទីបសកចោរពី ដីកខ្សែរមានពណ៌ស និងរស់នៅក្នុងមីមដំឡូងរយៈពេល២-៣ថ្ងៃ បន្ទាប់មកក៏ពេញវិយនិង មានស្អាបនឹង ហើយវារងចាំពេលមានកំលាំងគ្រប់គ្រាន់ទីបត្រូល ចោរមកក្រោ។

រយៈពេលប្រមាណពី៦-៧ថ្ងៃ ក្រាយការវិនិច្ឆ័យនឹងពីដីកខ្សែរ ឡើងត្រីនឹងពេញវិយ ក៏ចាប់ដើមដោយណែល ក្រាយរយៈពេល២-៣ថ្ងៃ ទីបចាប់ដើមទម្រាក់ពង។ ត្រីនឹងពេញវិយទម្រាក់ពងជាក់គល់ដំឡូងកំព្យរវិនិ បុគ្គលិចុលតាមស្ថាមប្រះនេះដី ហើយពងជាក់ពីក្រាមសំបកនេះមីមដំឡូង បុក្រាមសំបកនេះគល់ដំឡូងវិចហើយប្រើទីកមាត់បិទធ្វើនឹងវិញ។

ប្រសិនបើត្រីនឹងពេញវិយ ទម្រាក់ពងជាក់គល់នៅដីកខ្សែរដំឡូង ពេលដង្គុរព្រាស់ចេញ វាសុដើមដំឡូងបណ្តាលឱ្យផ្តុះឆ្លាយ និងសុសម្រួគចុះក្រាមឡាតាំងទៅក្នុងម៉ឺនិកប្រើប្រាស់បន្ទាប់ពីការមិនបានបានដំឡូង នៅពេលដង្គុរព្រាស់ចេញមក វាគោះចូលឡើក្នុងមីមតែម្លាត ហើយបង្កើតានជានូបតែចុះបត់ឡើង។ នូវគោះកាន់តែជាលើកដំឡើង។ ឡើតាមការវិភាគជាក់នៅដង្គុរ ហើយក្នុងរួមមានធ្លូកឡើងដោយអាចម៉ែងដង្គុរពណ៌ត្រាតចាស់។ ក្នុងមួយរដ្ឋដីវិវាទបស់ដង្គុរ គឺវាស់នៅតែក្នុងមីមដំឡូងតែបុំណ្ណោះ ហើយក្នុងដំឡូងមួយមីម មានត្រីនឹងដង្គុរស់នៅត្រីនឹងក្នុរ វិនិត្តីកខ្សែរមីមដំឡូងនេះដើរ។

## ២.៤.៤ ការចំណាំរែស់ត្រីនឹង

ចាំងត្រីនឹងពេញវិយ និងដង្គុរត្រីនឹងសុទ្ធដែបំជ្លាញដំឡូង

≈ ត្រីនឹងពេញវិយខាំកកេរដើមដំឡូង ត្រូយ និងស្ថិតដំឡូង បុំនែកចូលចិត្តបំផុត គឺមីមដំឡូង។ ដូច្នេះហើយ ពេលយើងចូលដារដែលលយចេញក្រោដី បុមិមនេះចំណុចដីប្រះ ត្រូវបានត្រីនឹងពេញវិយបំជ្លាញត្រីនឹង។ ស្ថាមពង





របស់ត្រីនពេញវិយ តីជាចំពោងយុវមានកៅករោគធូរិត បុចាក់តែវិបណ្តាល  
ឱ្យដើមដំឡួងចុះខ្សោយ និងជុំមិនល្អ។

❖ ដង្គុរត្រីនចោះចូលបំផ្តាញកុងមើលដំឡួង។ ហើរបំផ្តាញមើលដែល  
នៅខ្ញុំ មើលនឹងត្រូវស្តិតមិនអាចវិភាគសំបានទេ ប៉ុន្តែហើរបំផ្តាញនៅពេល  
មើលដំនឹងបណ្តាលឱ្យបាក់បង់គុណភាព ព្រោះនូវចោះមានពណ៌ស្តាយមានក្តីន  
មិនល្អ និងមានរសជាតិល្អ។

ក្រាយប្រមូលដលដង្គុរត្រីន នៅពេលការបំផ្តាញដោយសារ មានដង្គុរ  
នៅកុងមើលស្រាប់ បុដ្ឋាយសារត្រីនពេញវិយ ពងជាក់ដំឡួងកុងយ៉ាងសុកទុក។  
លើសពីនេះទៀតការប្រើប្រាស់ដំឡួង ដែលបានជាចុះលើដីស្របបុច្ចមារដែល  
មានត្រីនបំផ្តាញ និងឆ្លងកាលជាលទ្ធផ្លូវជាចុះក្រាយទៀត។

**២.៥.៥ វិធីសាស្ត្រទៅស្ថាត់ និងកម្មាត់**

### វិធានការជាំងុំ៖

❖ សម្ងាត់ស្អោះ ដើម្បីបន្ថយជម្រូវសំនេរបស់នៅរបស់ត្រីន  
❖ ជ្រាស់បុរាណដំណាំ ជាំប្រពេទជំណាំមិនមែនជាចម្លោះត្រីន  
❖ លើករងកប់ដំឡួង និងមើលឱ្យជិតកំឱ្យមានស្តាម ប្រះដី ដើម្បីកាត់  
បន្ថយត្រីនចូលទៅពងជាក់មើល។

❖ ព្រើសវិសទងដំឡួង និងមើលដែលមិនមានត្រីនបំផ្តាញ ក្រាយ  
ប្រមូលដល ប្រមូលកម្មូចកម្មូដំឡួងធ្វើជាចំណើសត្វ បុហាលឱ្យស្ទើស្គាល់ជុំ  
❖ បើមានលទ្ធភាព អាចបង្គរទីកន្លឹមស្រី-១២សប្តាហ៍ ក្រាយពេល  
ប្រមូលដល ដើម្បីឱ្យសំណាល់ដំឡួងរលូយ និងសម្ងាប់ត្រីន។

### វិធីសាស្ត្រគិមី៖

❖ មុនពេលជា ត្រូវត្រាំដំឡួង កុងច្នាំសម្ងាប់ស្តីលិតប្រមាណាពាណិត  
ដើម្បីសម្ងាប់ដង្គុរត្រីន និងជីកខ្សោយដែលនៅកុងដំឡួង។  
❖ រយៈពេលមួយខែក្រាយជា មើលជាសង្គមយើងមានត្រីនពេញ  
វិយបំផ្តាញត្រូវប្រើច្នាំកម្មាត់ ដែលមានសារធាតុសកម្មដូចជា Bensultap,.....





ជាដើម។ ហើយម្ចាត់លើកទី១ហើយនៅសង្គតយើញ្ញាមានឡៀត អាចប្រើចុំសម្ងាប់គ្រឹងជាលើកទី២ នៅរយៈពេលប្រមាណជាទុខមុនប្រមូលដុល។

❖ ដើម្បីកាត់បន្ទយការផ្លួនពីកំបន់មួយទៅកំបន់មួយ ការប្រើប្រាស់វិធីសាស្ត្រសម្ងាប់ដោយប្រើផ្សេងៗពុល (ធ្វើផុកទកមួយ) ទៅលើដើមដំឡូងមុនពេលនាំចេញគឺជាចម្លើសដីល្អបំផុត។

### វិធីសាស្ត្រដែលនៅឡៀត៖

❖ ជាក់អន្តាក់ បុប្រមូលកម្រួចកម្មដំឡូងជាក់ក្នុងស្រែដើម្បីទាក់ទានស្រីងមកសុវត្ថិភាព រួចហើយប្រមូលយកទៅកម្រួចចោល។

❖ ពួរដំឡូងដែលមានសំបកក្រាស់ និងមើលអាចចុំទៅក្នុងដីជាដំឡូង។



អន្តាក់ Trip

### IX. ការប្រមូលជនេះ

នៅពេលដែលដើមដំឡូងជាមានសញ្ញាបែងលួយតាមសំណងស្តីពីក្រោមពាណិជ្ជកម្មដើមដំឡូងជាត្រា ព្រមទាំងស្តីពីប្រពណ៌លើកហើយយើងពិនិត្យយើងឡើងមេរលីនមានជំរឿច ) គឺយើងអាចចាប់ដើមប្រមូលដែលបាន ចំពោះដំណាំដំឡូងជាមានរយៈពេលលួយតាមសំណងស្តីពីពាណិជ្ជកម្មដើមដំឡូងជាត្រា ហើយការប្រមូលដែល គួរប្រមូលនៅពេលមេយស្រឡេះ ទិន្នន័យបង្កើរមេយដំឡូងជាត្រាប្រែះ ធ្វើឱ្យការប្រមូលដែលមិនជាក់បុំ ទិន្នន័យបង្កើរមេយស្រឡេះ សម្រាប់ទិន្នន័យដំណាំដំឡូងជាត្រាតិតជាមធ្យមចាប់ពី១០-១៥ពេលក្នុង





## ១ហិកតានេះបើយោងតាម FAOSTAT, Crop Production, 2010។



សកម្មភាពប្រុងសលមំខ្សោនដ្ឋានបសប្រកាសកនិកននៅខែកកំពង់ឆ្នាំស

### បច្ចេកទេសក្រោមប្រជុលជំនះ៖

- ❖ សម្រាប់ការសុកទុកដោយប្រកបារ ត្រូវធ្វើឱ្យសំណើមស្តិតនៅត្រីមកម្រិតទី០ភាពរយ
- ❖ សិកណ្ឌភាពនៅពេលសុកទុកត្រូវរក្សាទ្រឹមកម្រិតទី៣-៤៦ អង្កោស់
- ❖ ការផែចុះប់ត្រូវបើការក្រចោះ និងប្រអប់កាតុង ដោយក្នុងមួយប្រអប់ចំនួន១៨គីឡូក្រាម។





## ឯកសារយោង


១. ក្នុងសៀវភៅបច្ចេកទេសកសិកម្ម នាយកដ្ឋានជូនធម្មរាយកសិកម្ម, ២០០៣
២. ឯកសារស្រាវជ្រាវស្ថានីយ៍ពិសោធន៍ពុជបន្ទូលក្រោម, ២០០៣
៣. សៀវភៅស្តីផ្តល់ផ្តល់ពេលវេលាដំឡើងសំខាន់ៗនៅកម្ពុជា, ឆ្នាំ២០១៨
៤. គម្រោងតណាងកម្មវិធីធនាគារអភិវឌ្ឍន៍អាសី (ADB) លេខ 1445-CAM (SF) ឆ្នាំ២០០៣
៥. [http://agritech.tnau.ac.in/crop\\_protection/sweetpotato/sweetpotato\\_2.html](http://agritech.tnau.ac.in/crop_protection/sweetpotato/sweetpotato_2.html)
៦. [http://entnemdept.ufl.edu/creatures/veg/potato/sweetpotato\\_weevil.htm](http://entnemdept.ufl.edu/creatures/veg/potato/sweetpotato_weevil.htm)
៧. <http://www.infonet-biovision.org/node/28501>
៨. <https://www.plantwise.org/FullTextPDF/2015/20157801484.pdf>
៩. <https://www.animalspot.net/deaths-head-hawkmoth.html>
១០. [https://animaldiversity.org/accounts/Cassida\\_circumdata/classification/](https://animaldiversity.org/accounts/Cassida_circumdata/classification/)
១១. <https://www.cabi.org/isc/datasheet/17408>





ក្រុមការងារចំងក្រោះ ក្នុងសេវាបច្ចេកទេសកសិកម្ម ស្ថិដ្ឋភីដំបីដំរូងជ្រាតា សង្ឃឹមចោរការបារោះពុម្ព ផ្សាយក្នុងសេវាបច្ចេកទេសកសិកម្ម ជាលើកទី១នេះ ពីតាមរៀលមានការខ្ចោះចេញនាំ កាំងបច្ចេកទេស រូបនាម និងអក្សរអិន្ទី ជាមិនមានទេរីយ រាល់ការខ្ចោះទាតកាំងនេះ ក្រុមការងារយើងខ្លួន សង្ឃឹមថា នៅកន្លែមបាននូវការដ្ឋែរយ៉ែកលប្បុ បំពេញបំនុម ពីសំណាក់ប្រិយ័ត្នអ្នកមានត្រូវបានដ្ឋែរដោយជ្រាតា រាល់ការកែកលប្បុកាំងអស់នោះ ក្រុមការងារយើងខ្លួន និងយកទៅចំងក្រោះសម្រាប់ការបារោះពុម្ពផ្សាយជាលើកទី២បន្ថែមទៀត។





**អាសយដ្ឋាន** : ផ្ទះលេខ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាលាក់  
ខណ្ឌចម្ងាយមន រាជធានីភ្នំពេញ

**ទូរស័ព្ទលេខ** : ០១២ ៩២ ៦៤ ៩២/០៩៨ ៩៨ ២២ ៨១

**ទូរសារលេខ** : ០២៣ ២៩ ០៩ ២៤

**Facebook** : នាយកដ្ឋានសុវត្ថធយកសារពិភ័យ / Department of Agricultural Extension

**គេហទំនាក់** : <http://www.maff.gov.kh>